



# ក្រសួងអប់រំ នូវក្រសួងនាយកដ្ឋានសាធារណៈ នាយកដ្ឋានស្ថាបនុយកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម

## បច្ចេកទេន

### ជំពូលត្រួតពេញលេញ



**ក្រោមចំណោម:** នាយកដ្ឋានស្ថាបនុយកសិកម្ម សហការជាមួយ នាយកដ្ឋានសាករប្បេរកម្ម និង  
ជំនាញរំលែក នាយកដ្ឋានការពារជំនាញ អនាម័យ និងនូវតាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម

**ឧបត្ថម្ភការប្រាក់ប្រាក់:** ក្រសួងកសិកម្ម ត្រូវប្រមាណ និងនេសាន



## សេវាទនោះ

ស្ថិតិ

បច្ចេកទេសជំនួយការងារ

គ្រប់គោល

នាយកដ្ឋានធ្វូនុញ្ញកម្ម សហការជាមួយ

នាយកដ្ឋានសាករប្បុកម្ម និងដំណាំរឿងសំរាប់  
នាយកដ្ឋានការពារដំណាំ  
នាយកដ្ឋានសាករប្បុកម្ម និងក្រុតតាមអនាមីយ នៃអគ្គនាយកដ្ឋានកសិកម្ម

លោក ពុម្ពលីកទី១ ចំនួន ២០០០ ច្បាប់

ឯកត្រាភាសាអង់គ្លេស: ក្រសួងកសិកម្ម ភ្នំពេញ និងនៅក្នុង

រក្សាសិទ្ធិដោយ: នាយកដ្ឋានធ្វូនុញ្ញកម្ម





# សាសនាថ្មីនូវចំណែកជិតស្រែពន្លេ

## ស្តីពីបច្ចេកទេសជំរាប់រាជប័ទ

### I. គិត្យីក្រដ្ឋល់យោបល់:

១. ឯកឧត្តមបណ្ឌិត ឬន នាយក

ប្រធិក្សាបានដ្ឋាកិច្ចកម្មជាទុល  
បន្ទុកជាអគ្គនាយក នៃអគ្គនាយក  
ដ្ឋានកសិកម្ម

២. បណ្ឌិត

ថែវ មិនា

នាយកដ្ឋានធ្វើឲ្យធ្វាយកសិកម្ម

៣. បណ្ឌិត

ស្រែល សុខា

ន.សាករប្បកម្ម និងជំណាក់រាយជ្រួញ

៤. លោក

តីម ចាន់រោន

នាយកដ្ឋានធ្វើឲ្យធ្វាយកសិកម្ម

### II. អ្នករៀបចំរៀង:

១. លោក

ចាន់ ឡុង

នាយកដ្ឋានធ្វើឲ្យធ្វាយកសិកម្ម

### III. អ្នកស្រាវជ្រាវ:

ក្រុមអ្នកបច្ចេកទេសពិសោធន៍ពុជបន្លេ ស្ថានីយ៍ពិសោធន៍ពុជបន្លេក្នុងក្រោះ

### IV. ក្រុមការងារត្រួតពិនិត្យ និងកែសម្រួល:

១. លោក

ឡេត ស៊ែនាគ

ន.សាករប្បកម្ម និងជំណាក់រាយជ្រួញ

២. លោក

ជោន បុរីណ៍

ន.សាករប្បកម្ម និងជំណាក់រាយជ្រួញ

៣. លោក

ឈឺន សុខុម្ភារូលេត

នាយកដ្ឋានការពារជំណាំ អនាម៉យ  
និងភូតតាមអនាម៉យ

៤. លោក

ហុន វិនិ

នាយកដ្ឋានធ្វើឲ្យធ្វាយកសិកម្ម

៥. លោក

ប្រែន បុរីណី

នាយកដ្ឋានធ្វើឲ្យធ្វាយកសិកម្ម។





## មាតិកា

ចំពោះ

១. ស្ថានភាពទូទៅ.....	១
២. លក្ខខណ្ឌដី និងអាកាសធាតុ.....	១
២.១ លក្ខខណ្ឌ.....	១
២.២. លក្ខខណ្ឌអាកាសធាតុ.....	១
៣. បច្ចេកទេសជំងឺ៖.....	១
៣.១ ការធ្វើសវិសពុជ.....	១
៣.២ ការរៀបចំដី.....	២
៤. រដ្ឋវកាលជំងឺ៖៖៖	៣
៥. ការធ្វើកនបណ្តុះកូនត្រប់.....	៥
៦. ការបណ្តុះគ្រប់.....	១០
៧. ការជំកូនត្រប់.....	១៥
៨. ការថែទាំ.....	១៩
៨.១. ការប្រើប្រាស់ដី.....	១៩
៨.២. ការផ្សាយទឹក.....	១៩
៨.៣. ការកាត់ស្បែក ខ្សោននិងដោតចំណារ.....	១៩
៨.៤. ការសម្ងាត់ស្បែក.....	២០
៩. ដំឡើ និងសត្វលិតចង្កោលីដំណាំត្រប់.....	២០
៩.១ ដំឡើ.....	២០
៩.២. សត្វលិតចង្កោលី.....	២១
១០. ការប្រមូលដល.....	៣០





# ឯការព្រមរ៉ែង

## ១. ស្ថាលភាពទូទៅ

ត្រប់អំបួយ (SolanummeioncenaL.) ជាប្រភេទដំណាំបន្ទោះមួយ ក្នុងចំណោមដំណាំបន្ទោះសំខាន់ៗនៅក្នុងពិភពលោក។ ដំណាំត្រប់មានប្រើប្រាស់ប្រភេទដូចតាត្រប់ពតពញ ត្រប់ស្រួយ ត្រប់ខារ និងត្រប់ដៃង។

នៅក្នុងប្រទេសកម្ពុជាយើង ត្រប់ជាប្រភេទបន្ទោះមួយប្រភេទ ដែលប្រជាឌនត្រប់គ្មានតែបិរិយាត ជាបន្ទោះប្រចាំថ្ងៃ។ ដំណាំត្រប់គេតែងជាលក្ខណៈចម្លារធំៗ នៅតាមបណ្តាយដីនៅមេគួល និងតំបន់ផ្លូវក្រោកប្រើប្រាស់ជាលក្ខណៈស្អនបន្ទោះមួយ។

## ២. លក្ខណៈន្ថែង និងភាពរាយជាតុ

### ២.១. លក្ខណៈន្ថែង

ដំណាំត្រប់អាចជីវិតបាននៅលើដីស្រីត្រប់ប្រភេទជាតិសសនៅលើដី ដែលមាន pH ៥,៥-៦ ប្រភេទដីដែលមាន pH កម្រិតនេះគឺជានៅធ្វើឱ្យដំណាំត្រប់ទទួលបានទិន្នន័យល្អឥតខ្ចោះ។

### ២.២. លក្ខណៈអាកាសជាតុ

នៅទីកន្លែងដែលមានសីតុណ្ឌភាពចន្លោះពី១៨-២៤ អង្កាស់ តីលក្ខណៈអាកាសជាតុ អាចបានសម្រាប់ការជីវិតបាន និងផ្តល់ទិន្នន័យល្អឥតខ្ចោះ។

## ៣. បច្ចេកទេសជំនួយ

### ៣.១ ការធ្វើសរិសរួល

មុនធ្វើការជីវិតបានដំណាំត្រប់ ត្រូវធ្វើការធ្វើសរិសរួលដែលមានលក្ខណៈសម្រាតិជូនខាងក្រោម៖

~ ត្រូវដឹងពីប្រភពពុំដូរសំលាល់





~ ពុជក្នងស្រុក មានអាយុកាលសមស្របទៅលក្ខខណ្ឌអាកាសធាតុ និងដំបន់ជំងឺ៖

- ~ ជាតុជពេញនិយមក្នងការប្រើប្រាស់
- ~ អាចទុកជំងឺ៖បាននូវរដ្ឋភ្នែរក្រោយទេះតែ
- ~ ពុជមានសុខភាពល្អ
- ~ មានភាពសុខខ្ពស់ និងមានកាលកំណត់ជាក់លាក់។

### ៣.២ ការរៀបចំដី

- ~ ភ្នែរដីជម្រោ ២គីកឡាតីក (២០សង'ទីម៉ែត្រឡាន០សង'ទីម៉ែត្រ)
- ~ ភ្នែរភាស់ដីឱ្យបានម៉ែនុល្ល ហើយហាលពី១០ឡាន១៥ថ្ងៃមុនពេលជា



ការក្នុងភាពរៀបចំដី

#### ជំនប់ប្រយោជន៍នៃការន្នរភាស់ដី៖

- ~ កម្មាត់ស្វែលិតចំង់ដ្ឋាន និងជំនួយ
- ~ ដីធ្លូរមានខ្សោយចុះប្រឈម បានល្អប្រស
- ~ ជំណាំដី៖លូតលាស់លើនៃ
- ~ អាចរក្សាសំណើមដីបានល្អ

#### \* ការរៀបចំដី

កសិករត្រូវចាប់ធ្វើមកនៅក្នុងត្រូវបានបន្ទាប់ពីក្នុងត្រូវបានអាយុពី៥-៧ថ្ងៃ លូមយកឡើដំបាន។

#### \* របៀបធ្វើដីត្រូវមានផ្តុចខាងក្រោម៖

~ ទទួលនឹងទី ១-១,២ម៉ែត្រ អាស្រែយតាមប្រព័ន្ធទុជនិងបណ្តាយនៅពីរ តាមលទ្ធភាព តែមិនគូរលើសពី២៥ម៉ែត្រទេ។ ការលើករងនៅពេកកសិករនឹងពិចាកចុលស្រាតទីក ធ្វើស្វាតាក់ដី បានពីនិងប្រមូលដល់






ຮັງເຕົກຜູ້ໃໝ່ສູງເຕຸກມູນກະມູນສໍ່ຕີ ၃- ៥ຕື້ກ (၂၀ສັ່ງໂມ່ເຕ-៥၀ສັ່ງໂມ່ເຕ)

ຮັງເຕົກຜູ້ໃໝ່ສູງເຕຸກມູນມານປະເທດ ၁၀၈.၂-၁ ໂມ່ເຕ

ຮັງເຕົກຜູ້ໃໝ່ສູງເຕຸກມູນມານປະເທດ ၁၀၈.၂-၁ ໂມ່ເຕ

0,၅၂



#### ចິດກຳ:

- ຕຸກມູນເຕົກຄຸນກາລຮັງສູມາບໍ່ໃໝ່ສູງ
- ຕຸກມູນເຕົກເກົ່າງຮັງສູມາບໍ່ໃໝ່ຕຳໜ

#### ៤. ຂົງຫວານຈຳຂຸ:

ຕົກບໍ່ຜົນພຳມູນປະເທດ ມາຕ  
ຜູ້ລູກຄາສໍ່ຕານເຕັມມູນຢູ່ຜົນ  
ມີນປະເກນ່ວຜູ້ ກີບີ້ໂລກເຕົກຕຸກ  
ກາຕເຊີ້ນຂູ້ສໍ່ ເຊື້ອີງມານກາປ່ຍຸ່  
ນູ່ກາຣເຕັມຜູ້ ເກື້ຍເບີ່ສໍ່ເກີ້ມື້  
ມີນຕົກບໍ່ຄຽກຮີແງ ເຊື້ອີງສົນຫຼຸ່ງກາຣບູກ





កំមិនសុវណ្ណដោរ។ នៅប្រទេសកម្ពុជាយើងគេបែកចែករដ្ឋរកាលជាតី តីរដូរប្រាំងនិងរដ្ឋរស្សាន។

### \* ការដាក់ដីឡាមក

— ប្របល់ដីឡាមកសត្វពុកដុយ បុជីកំបុស១-២ គីឡូក្រាមលាយជាមួយដី អិន ប៉ែ កា (N.P.K)២០.២០.១៥ ចំនួន១០ក្រាម (១ស្ទាបប្រាទាយ) ដៃសាងដាក់ដីឡាមកសត្វមិនទាន់ពុកដុយពីព្រោះវាបង្គុយកូនបន្ថែរលួយ។



ការរំបែក

ដល់ខាងក្រុងរដ្ឋមុនគ្រប់ប្រាសីកប្រើបំបើង ។



ការក្រុមចិកមុនអាំ

### ផែលប្រយោជន៍នៃការដាក់ដីឡាមក

— ដាក់ដីឡាមកសត្វពុកដុយ បុជីកំបុសឡាប់បាតជាច្បាប់ដុយឱ្យដឹងប្រសង់ដុះលូតលាស់  
— ដាក់ដី អិន ប៉ែ កា (N.P.K)ឡាប់បាត វាគ្មោយជំរុញកូនគ្រប់ទីបនិងដាំហើយដុះលូតលាស់ប្រុស បានប្រើនិងរឹងមាំ ហើយដើមនិងស្វីកដុះបាន ភាប់របៀស ក្រោចទីកលើនិងដាំឱ្យជាតិ

### ផែលប្រយោជន៍នៃការគ្រប់ប្រាសីកមុនគ្រប់ប្រាសី

— ដីត្រូវជាក់ កូនគ្រប់ ងាយដុះលូតលាស់  
— កាត់បន្ទយ ចំនួនកូនគ្រប់សន្ថប់អន់ប្បាប់ក្រោយពីដាំហើយ ។





## \* ការគ្របរដៃ

បន្ទាប់ពីជាក់ដីឡាប់បាត និងស្រាចទឹកតាមរយុទ្ធផោគហើយ កសិករ  
ចាប់ធ្វើមគ្របរដៃបាន។ មានសម្គាល់ពីរប្រភេទអាចធ្វើសវេសយកមកគ្របរដៃដំ  
ណំណាំបន្ថែះតី៖



### ក. ផ្តាស្ទីកគ្របដី

យើងដំឡើងផ្តាស្ទីកគ្របដី  
តាមរយៈដំបន្ថែះនីមួយ។ ដូចនឹង  
ខាងក្រោម៖

- ទាញផ្តល់ផ្តាស្ទីកតាមបណ្តាយ  
រយកស្រាចទឹកពាណិជ្ជការកំណត់  
ខាងលើ និងស្រាចទឹកពាណិជ្ជការ  
ជាក់ខាងក្រោម៖

- ខ្សោយបន្ទះប្រសិទ្ធភាពលើផ្តាស្ទីក  
ជាប់នឹងដីនៅតួល់នឹងចុងរយ  
បន្ថែះឱ្យពិនិត្យ



- ទាញផ្តល់ផ្តាស្ទីកតាមបណ្តាយរយ  
កស្រាចទឹកបន្ទះប្រសិទ្ធភាពតាមតំបន់  
រយកបន្ទះប្រសិទ្ធភាព និងប្រើប្រាស់  
ខ្សោយបន្ទះប្រសិទ្ធភាព ។





៣

- ប្រើម៉ែត្រឈើ បុបសីសមាប់ភាស់ ដៃងចន្ទោះគុម្ភ
- ម៉ែត្រឈើមានភាពប់ដែកគោលសង ខាងសម្រាប់ចាក់ទំលុះឆ្នាំស្អីកត្រប រដងមុនប្រើកំបុងមានជាក់រដើកភ្លើង សម្រាប់ថោះរណ៌រាជំកូនត្រប់
- ប្រើដៃងខ្សាត់ អាស៊យតាមប្រភេទ ដំណាំ។



៤

- ថោះរណ៌តាមខ្សាត់បានដោឡិក
- ប្រើកំបុងត្រូវ( ជាក់រដើកភ្លើង )បុខប ករណីធ្វើឯកសម្រាប់ថោះរណ៌ លើឆ្នាំស្អីក
- កំបុងសម្រាប់ថោះគុរមានមុខភាព ១តីកកន្លែះ។ បើមុខភាពតែងតាំងកំដោ ងាយស្ថិតិក្រោមឆ្នាំស្អីកធ្វើឱ្យស្ថាក កូនត្រប់បន្ទាប់ពីជាមួយ។



៥

- រងបន្លែងបានថោះរណ៌ហើយ ។





## ✳ ប្រការគ្រែរចងចាំនៅពេលគ្រប់ប្រាសីក៖



ការក្រុណកំស្បែកជិនបានត្រឹម<sup>គ្រុណកាមបច្ចុកទេស</sup>

មិនត្រូវគ្រប់ប្រាសីក ដូរពេកដូចនេះទេ វាដើម្បីមានខ្សោយចូលក្រោម ប្រាសីកដែលបានគ្របែងហើយបង្កើ កូនគ្រប់ហាប់ ជាតិសេស ប្រាសីកនឹង ងាយរហ័រ។ តែក៏មិនត្រូវទាញវាមួយ តិ៍ងខ្សោយពេកនោះទេពីព្រោះវានឹងងាយ យាររហ័រ។

អនុប្រយោជន៍នៃការគ្រប់ដោយប្រាសីកគ្រប់ដី

មានផលប្រយោជន៍ជាប្រើប្រាស់នៅរដ្ឋរិស្សរដ្ឋបាលជាគំណែងជាប់

- កាត់បន្ថយជាំទីកដំណាំ
- កាត់បន្ថយការហូរព្រោះដីរងដំណាំ
- ដីរងមិនហាប់ (ដីនៅធ្វើ) ធ្វើឱ្យប្រសដំណាំងាយចាក់ប្រសបានធ្វើ
- កាត់បន្ថយការបាត់បង់ដី
- កាត់បន្ថយការដុះស្អោះ
- កាត់បន្ថយជំងឺ និងសត្វលិតចំង់



ការក្រុណកំស្បែកជិនបានត្រឹម<sup>គ្រុណកាមបច្ចុកទេស</sup>

គ្រប់បែបនេះជាការប្រសិរបំផុត





## ២. ការគ្របចំបើងនិងរបៀបប្រើ



៩



១០

គ្របចំបើងកំភស់ពី ០,៦ តីក ទៅ ១ តីក  
( ៦ សង់ទីមេះត្រឡេ ១០ សង់ទីមេះត្រ )

### • អត្ថប្រយោជន៍ការប្រើប្រាស់បើងគ្របន់

ចំបើងផ្តល់ជលប្រយោជន៍ត្រឹមនៅរវាងដូចជាបានដោយ

- រក្សាសំណើមដីបានយុរ កាត់បន្ទយការហុរញ្ញាំដីរួចដំណាំ
- ដីរួចមិនហាប់ ( ដីនៅផ្លូវ ) ធ្វើឱ្យប្រសដំណាំងាយដុះបានលើន
- កាត់បន្ទយការបាត់បង់ដី កាត់បន្ទយការដុះស្អោះ
- ដូយឱ្យដីផ្លូវបន្ទាប់ពីចំបើងរលូយ

### • របៀបដំឡើងបន្ទាប់ពីចំបើង



ចំបើងគ្របដាក់ឱ្យយុរត្រាយពីតល់កូនបន្ទាប់ពីចំបើងបងឱ្យ  
ដើមកូនបន្ទាប់រលូយ





## ៥. គារធ្វើរាល់នុវត្តន៍

ការបណ្តុះកូនត្រប់មិនបានត្រីមត្រូវតាមបច្ចេកទេស នៅក្នុងការនិងមានការខាតបង់ជាប្រើប្រាស់ដូចជា៖

- ខាតបង់គ្រាប់ដោយសារគ្រាប់មិនដុះ និងមានចំនួនកូនត្រប់ងាប់ប្រើប្រាស់
- កសិករត្រូវការពេលអេឡាច់ទាំងកូនត្រប់ និងចំណាយដើសម្រាប់បំបែនត្រប់ក៏ប្រើប្រាស់ដូរ
- កសិករនឹងមិនអាចប្រមូលដែល ប្រមូលដែលបានពិចដោយសារកូនត្រប់ត្រូវប្រើប្រាស់ដូរ
- ដើមត្រប់មានសុខភាពខ្សោយ ងាយរងការបំផ្តាញពីសត្វលិតចំពោះ និងដំឡើ។

ដើម្បីទទួលបានទិន្នន័យបានខ្ពស់ កសិករគួរតែដឹកជញ្ជូនត្រប់ឱ្យបានថ្វាសុល្អ និងមិនមានដំឡើជាប់មកជាមួយនៅពេលយកវាមកជា។ ដើម្បីបណ្តុះកូនត្រប់បានថ្វាសុល្អ កសិករគួរអនុវត្តតាមបច្ចេកទេសដូចខាងក្រោម៖

- ត្រូវសង់រោងបណ្តុះនៅកន្លែងណាដែលមានពន្លឹះថ្មីត្រប់គ្រាន់ និងមិននៅក្បែរដើមឈើ

• ដំបូលអាចមានពន្លឹះថ្មីបច្ចេកបានបន្ថែមត្រប់គ្រាន់។ ធ្វើសវាងធ្វើដំបូលរោងកូនបន្ថែមពីស្តីកដូង ពង់ពណ៌ខ្មែរ បុពិសម្ងារធ្វើនៅពេលមិនអាចឱ្យពន្លឹះបានបន្ថែមពីពេលរោងកូនបន្ថែមពីស្តីកដូង ដើម្បីបន្ថែមទៀត ដើម្បីបន្ថែមទៀត បុងាយរលូយតល់កូនត្រប់។

• រោងត្រូវមានកម្ពស់ពីចំណេះចំណេះដោយធ្វើដំបូលពីសំណាត់ពណ៌ខ្មែរដើម្បីកាត់បន្ថែមពន្លឹះនៅរដ្ឋរក្សាទាំងនិងដំបូលពីថ្មីកពណ៌សនៃនៅរដ្ឋរក្សាទាំងនិងស្តាប់ស្តាប់។

• រាល់នុវត្តន៍គឺមានកម្ពស់កន្លែងដែលត្រូវបានបន្ថែមពីចំណេះចំណេះដោយធ្វើដំបូលពីសំណាត់ពណ៌ខ្មែរដើម្បីកាត់បន្ថែមពន្លឹះនៅរដ្ឋរក្សាទាំងនិងស្តាប់ស្តាប់។





មិនត្រូវក្រាលដី បានក្រោចប្រុសម្អារណាដែលធៀតីកពីលើកនសម្រាប់  
គ្រាប់ពីក្រោមកន្លោងបុច្ញាសបណ្តុះទេ ពីព្រោះវាអាចនាំមកជាមួយនូវដំឡើងមក  
ពីកូនបន្លេ បុព្ទិឃុប្រុសចាក់ចុះហូសកន្លោងបណ្តុះ។

- គ្របសំណាត់ពណ៌សដើម្បីការពារសត្វលិតពេលកូនត្រប់ដុះពន្លក។



រាយបណ្តុះកូនបន្លេសម្រាប់រដ្ឋវគ្គបាន



រាយបណ្តុះកូនបន្លេសម្រាប់រដ្ឋវគ្គស្រាវជ្រាវ

- ផែលប្រយោជន៍នៃការធ្វើរាយបណ្តុះ៖**
- ការពារកូនដំណាំបាន ពីដំឡើងពីសត្វលិតចំពោះ
  - បញ្ចូល ការលួយកូនត្រប់នូវរដ្ឋវគ្គស្រាវជ្រាវ និងក្រិនកូនត្រប់នៅរដ្ឋវគ្គបាន
  - កាត់បន្ថយការធ្វើដំឡើងកូនត្រប់ដែលហ្មមកតាមដឹក

## ៦. គារបែងចាយរាយបណ្តុះ

- ការរៀបចំដឹកបណ្តុះគ្រាប់ត្រប់យកដើម្បីជាកិទ្ធភាពលាយជាមួយដឹកលាមកគោស្សត បុជីកំបុស្តុ ២ភាព និងធោះអង្គាម ពី២ ទៅ ៣ភាពអាស្រែយតាមប្រភេទដឹក (ធោះអង្គាមត្រូវត្រាំទីករយៈពេលពី២-៣យប់)។ យកលាយដឹកបានលាយច្របល់ហើយយកទៅលីងបុចំហុយរហូតក្នុងត្បូលាយដឹកនៅសេីមតិច។ ទីបចិនខ្លួនគឺជាប្រព័ន្ធផ្លូវការបណ្តុះរាយបណ្តុះ។





## ល្អាយដី។

## វិធីរៀបចំនាយល្អាយដីបណ្តុះ

ផែអង្គាម



ដីមានដឹងជី



ដីកំបុំស្តុ / លាមកគោស្តុត



លាយត្រួតធាតុដើមទាំងអស់  
ចូលត្រូវចលីងប្រចាំបាបីខ្សោយខ្សោយ  
សញ្ញី



### \* ផែប្រយោជន៍នៃការរៀបចំដីសម្រាប់បណ្តុះទី៖

- ត្រាប់ងាយដុះ ហើយប្រសិទ្ធភាពសំបានល្អ
- កូនត្រប់មានដីត្រប់ត្រាន់សម្រាប់ចិញ្ចីមដើម ស្ថិក ប្រសរបស់វា
- សម្លាប់មេភោគ ដែលបង្ហីខ្សោយត្រប់រល្អយ
- សម្លាប់ត្រាប់ស្វាគម្រោះដែលនឹងដោកីមយកដើម្បីពីកូនត្រប់
- សម្លាប់ពងសត្វលិត និងសត្វលិតចំងក្រឹងដើម្បីដែលបំផ្តាល់ត្រាប់ត្រប់។

### \* ការបណ្តុះត្រាប់

- យកដីបណ្តុះបានលីង ប្រចាំបាបី ហើយជាក់ក្នុងកន្លោន បុ ចាសបណ្តុះ



វិធីរៀបចំបណ្តុះត្រាប់ក្នុងកន្លោននឹងកង់ចេក បានចូលរៀបចំបណ្តុះត្រាប់ក្នុងថាមបណ្តុះ





- \* ស្រាវទឹកដីបណ្តោះគ្រាប់ឱ្យធាន



- \* ជាក់គ្រាប់ត្រប់ត្រប់ក្នុង ១ ប្រឈាធទាំងបណ្តោះ ឬ ១កន្លែងស្តីកចេក រួចយកដី រោយលុប ពីលីគ្រាប់។ មិនត្រូវកប់គ្រាប់ ដ្រោនោះទៅអាចធ្វើឱ្យគ្រាប់រលូយ បុងឯ៉ែត។

## របៀបធែនក្នុងត្រប់

ស្រាវទឹកក្នុងត្រប់ឱ្យធាននៅពេលព្រឹក និងពេលថ្ងៃ ។ មិនអ្នកស្រាវទឹកនៅពេលល្អាចទេ ពីព្រោះទីកដែលស្រាវទឹកធ្វើឱ្យដីសិមពេលយប់គ្រាប់និងបុសក្នុងត្រប់ងាយសិមដ្ឋាលបង្គុងឱ្យរាលូយបានយ៉ាងឆាប់រហ័ស។ បន្ទាប់ពីក្នុងត្រប់អាយុបាន ១០ ថ្ងៃ ១៥ ថ្ងៃ ត្រូវស្រាវទឹកដី ដែលមានធាតុធ្លូស្តីរត្រឹន(ដីប៊ែ) ដូចជាឌី ១៥-៤៩-០ ឬ ១៦-២០-០ ដើម្បីជួយក្នុងត្រប់មានបុសត្រឹន និងវិនិច្ឆ័យ។ យកដីណាមួយខាងលើចំនួន ១ ស្ទាបព្រាបាយលាយទីកចំនួន ១០ លីត្រូវចក្ខុវាទីរាយទីបស្រាវទឹកលើក្នុងត្រប់។ យើងត្រូវស្រាវទឹកដីមួយតាមដានក្នុងត្រប់បន្ទាប់ពីស្រាវទឹកដីរួចហើយ។

## ៧ . ភាពជាក្នុងត្រប់

ក្នុងត្រប់មានអាយុ ២ ៥ ថ្ងៃ (មានស្តីកពី ឬ បុបី) យើងយកវាទៅដំបាន។ ហើយ





យេងជាកុនត្រប់មានអាយុថាស់ជាងនេះយេងនឹងខាតដូលប្រយោជន៍ដូចជា៖

- កុនត្រប់ខ្សោយ (ស្ថុម្រោ)
- មានខ្សោងបែកពិច
- កាត់បន្ទយទិន្នន័យ
- ត្រូវពង្រីកកុនត្រប់ ចំនួន៥គោពថ្មមុនដែកយកជាំ តី ត្រូវជាក់កុនត្រប់ឱ្យត្រូវពន្លឹះថ្ម (តែធ្វើសរាងពេល ថ្មត្រង់) និងបន្ទយការស្រាចទិក រហូតដល់ពេលយកកុនឡាញជាំ។



### ការប្រើប្រាស់កុនបន្ទាន់មួយកន្លែង

ការពង្រីកកុនបន្ទាន់ត្រូវបានព្រឹមត្រូវ និងទទួលបានអត្ថប្រយោជន៍ដូចជា៖

- ដើមកុនត្រប់រឹងមាំល្អ
- កុនត្រប់មិនចាប់អាកាសធាតុខាងក្រោះនៅពេលយកឡាញជាំ
- មានការជាច់ប្រសិទ្ធភួចបំផុតនៅពេលដែកកុនជាំ
- កុនត្រប់សន្យប់ (អន់)ប្រអាចងារបំផុតបន្ទាប់ពីជាំហើយ។

### ការប្រើប្រាស់កុនបន្ទាន់មួយកន្លែង

- ត្រូវស្រាចទិកកុនត្រប់ឱ្យជាក់ពី២-៣ ម៉ោងមុនដែកយកឡាញជាំ។ ត្រូវជាកុនត្រប់នៅពេលរស់ល។
- បញ្ចូលទិកឱ្យជាក់រងជាំនៅពេលព្រឹក។ បើយើងបានស្រាចទិកសូវីនៅពេលព្រឹកបែបនេះវាគ្មាយឱ្យដឹកឯកដឹកនៅមានសំណើមត្រប់គ្រាន់អាចជួយកាត់បន្ទយការភាយកម្មបែកចេញពីរងគ្រប់បន្ទាសីកនោះ កុនត្រប់មានចំនួនងារប់ដើមតិចតួចបំផុតបន្ទាប់ពីជាំហើយ ជាពិសេសយើងងាយស្រួលពេល





## ដើរតាមចន្លោះនងក្នុងពេលជាំកូនត្រប់។



រងចានបញ្ចូលទីក នៅពេលព្រឹក មុនពេលជាំ



- របៀបដែកក្នុងត្រប់ចេញពីថាសបណ្តុះ
  - យកម្រាមដែកច្របាច់បាត់ថាស ប្រុញ
  - ដឹកឯកនូវនៅបាត់ថាសឡើង
  - ដែលមានឡើកទាញឲ្យតល់កូនត្រប់ឡើង លើ។





## របៀបដំភូនត្រចំ

- ជាគ្រឹះមធ្វើកំណើតទីបក្ខនដុះបានល្អ
- ប្រសិនបើកប់វាទោ ក្នុងរណៈរោគជាលិច បាត់ដើរកំណើតក្នុងបន្លំនឹងលួតលាស់ យើតបុងាយងារប៉ា។

## ៥. នារីនៅក្នុង

### ៥. ១. ការប្រើប្រាស់ដី

ការធ្វើសវិសប្រភេទដីសម្រាប់ជាក់ លើដំណាំត្រចំ និង ត្រូវពេលវេលាតាមដំណាក់កាលលួតលាស់របស់ដំណាំ ព្រមទាំងជាក់ដី ជាមួយបរិមាណដែលដំណាំត្រូវការនោះ យើងពិតជាចំណាយថីកាទិញដីអស់តិច ហើយដំណាំផ្តល់ទិន្នន័យបានខ្ពស់។

### ក. ប្រភេទដីនឹងពេលវេលាប្រើប្រាស់ដី

ឱ្យជាត្រប់បង្ហាញតែអីប្រើដី ( Hybrid F<sub>1</sub> ) ត្រូវជាក់ដីបំបែនឱ្យបានឡើងទាត់ទីបៀវការចិត្តដែលធ្លាប់ជាត្រប់បង្ហាញតែម្រោង។ ជាការប្រសើរគួរជាក់ដីបំបែនរៀងរាល់ពាណិជ្ជកម្ម ១៤ថ្ងៃ មួយបន្ទាប់ពីជាត្រប់បង្ហាញតែម្រោងបានបង្កើតឡើង តែវាក៏អាស្រែយទៅតាមរដ្ឋរកាលជាដុះ ប្រភេទដីនឹងស្ថានភាពលួតលាស់របស់ត្រប់បង្កើនិងដែរ។ ឧបាទរណ៍ប្រភេទដីខ្សោចំត្រូវជាក់ដីឱ្យបានឡើកឡើង តែត្រូវជាក់បរិមាណតិច ដោយសារប្រភេទដីនេះងាយហូរប្រាជៈដីលើវិនិច្ឆ័យដែលយើងជាក់វាប្រើប្រាស់នោះយើងនឹងបាត់បង់ដោយសារហូរដីតាមទីក្រុងបំណាំស្រួលបានតិចតុច។

### បញ្ជាក់៖

ដីខ្សោចំគួរធ្វើការជាក់ដីឱ្យបានប្រើប្រាស់នោះ តែក្នុងមួយដង ៧មិនត្រូវឱ្យហូសកម្រិតនោះទេ។ ត្រូវជាក់ តែឱ្យប្រើប្រាស់ដោយសារ ដោយសារការជាក់ប្រើប្រាស់ តែដីត្រូវហូរទៅតាមទីក្រុងបំណាំស្រួលបានតិចតុច។





**ផែសវាងប្រើសវិសដីដែលខុចគុណភាព (មានកកជាជុំប្រមាណភាពសីម) និងជាក់ដីបំបែនលើជំណាក់ត្រប់ពេលថ្ងៃក្រោម ព្រោះអាចធ្វើឱ្យជំណាកនិងងារបំបាតាន។  
បរិយាយ និង ពេលវេលាដាក់ដី សំរាប់ជំណាក់ត្រប់នៅថ្ងៃដី ០០ ម៉ោត្តរាយ**

ចំនួនថ្ងៃ បន្ទាប់ពីដី	ប្រពេលដី	ចំនួនជី ក្រាម/ដីម	ចំនួនដីម សរុប	ចំនួនដី ជាក់ដី ០០ម៉ោ	ចំណាយជាក់ដី
ក្រោប់បាត	២០-២០-១៥	៩០	៤៥០	៤,៥០	ព្រោះយល់ឈាន
១០ថ្ងៃ	២០-២០-១៥ ៤៦-០-០	២,៥ ២,៥	៤៥០ ៤៥០	១,៥០ ១,៥០	១០-១៥ ស.ម ពីគល់
២០ថ្ងៃ	២០-២០-១៥ ៤៦-០-០	២,៥ ២,៥	៤៥០ ៤៥០	១,៥០ ១,៥០	១០-១៥ ស.ម ពីគល់
៣០ថ្ងៃ	៤៦-០-០ ២០-២០-១៥	២,៥ ២,៥	៤៥០ ៤៥០	១,៥០ ១,៥០	១៥-២០ ស.ម ពីគល់
៤០ថ្ងៃ	៤៦-០-០ ២០-២០-១៥	២,៥ ២,៥	៤៥០ ៤៥០	១,៥០ ១,៥០	១៥-២០ ស.ម ពីគល់
៥០ថ្ងៃ	៤៦-០-០ ២០-២០-១៥	២,៥ ២,៥	៤៥០ ៤៥០	១,៥០ ១,៥០	១៥-២០ ស.ម ពីគល់
៦០ថ្ងៃ	០-០-៦០ ២០-២០-១៥	២,៥ ២,៥	៤៥០ ៤៥០	១,៥០ ១,៥០	១៥-២០ ស.ម ពីគល់
៧០ថ្ងៃ	០-០-៦០ ២០-២០-១៥	២,៥ ២,៥	៤៥០ ៤៥០	១,៥០ ១,៥០	១៥-២០ ស.ម ពីគល់
៨០ថ្ងៃ	០-០-៦០ ២០-២០-១៥	២,៥ ២,៥	៤៥០ ៤៥០	១,៥០ ១,៥០	១៥-២០ ស.ម ពីគល់
៩០ថ្ងៃ	០-០-៦០	២,៥	៤៥០	១,៥០	១៥-២០ ស.ម ពីគល់
១០០ថ្ងៃ	២០-២០-១៥	២,៥	៤៥០	១,៥០	១៥-២០ ស.ម ពីគល់
១១០ថ្ងៃ	២០-២០-១៥	២,៥	៤៥០	១,៥០	១៥-២០ ស.ម ពីគល់
១២០ថ្ងៃ	២០-២០-១៥	២,៥	៤៥០	១,៥០	១៥-២០ ស.ម ពីគល់

**គូរបញ្ជីការប្រើប្រាស់ដីមុនបញ្ចប់ប្រមូលដល់ខ្លួន។**





## \* ប្រការធ្វើរដ្ឋាភិបាលជាក់ដី

គ្រប់ប្រភេទដីតិចិមិត្រប់ទាំងអស់ :

- មិនត្រូវយកដីជាក់នៅក្នុងតាមលំដាប់ទៅ រាយការណ៍ឱ្យផ្តល់ក្នុងដំណោះស្រាយ
- ធ្វើសវាងជាក់ដីលើដី (មិនបានកប់ក្នុងដី) ដែលជាថាពុជលធ្វើឱ្យបាត់បង់គុណភាពដោយសារខ្សោល កម្រោះថ្មី។



ធ្វើសវាងជាក់ដី  
លើដីបែបនេះ

## 2.របៀបជាក់ដីក្នុងរដ្ឋាភិបាលដីនិងចំហេង



- យើងត្រូវ យកឈើមកបុកជារណ្តាតីលើរដ្ឋាភិបាលចំហេង និង  
ផ្តាស្ទីកដីម្រោច្រមាណជាតិ ៥  
សង្គមីម៉ែត្រ (កន្លែង: ៥) នៅ  
សង្គមីរណ្តាតីជាកំព្រួចសម្រាប់  
ជាក់ដីចំហេង






- ជាហ្មោរណ៍ដាក់ដីត្រូវតែភកក់ល្អម ទើបប្រសត្វប់អាចចាប់យកដីបាន
- ដំកុនបានរយៈពេល២ ខាតិក្យ ត្រូវដាក់ដីចម្ងាយ១០សង'ទីម៉ែត្រពីគំរូ
- ដំកុនបានរយៈពេល៣ខាតិក្យ ត្រូវដាក់ដីចម្ងាយ១០-១៥ ស.មពីគំរូ។

### ៤. ការស្រាវចនា

- បន្ទាប់ពីថ្ងៃដំកុនរហូតដំបានអាយុ១៥ថ្ងៃ ត្រូវស្រាវចនាទីក្រុងត្រប់ដាក់រៀងរាល់ថ្ងៃដីម្បីឱ្យកុនត្រប់ទាំងនោះដុះប្រសាទានឹងមាំ
- បើទិន្នន័យនៅក្នុងត្រប់ដីសិលីមខ្សោះពេក យើងត្រូវកាត់បន្ទយករារស្រាវចនាទីក្រុងត្រប់ដីសិលីនៅស្តីពូលរហូតដំបាចលុញ្ញជាគ្រាប់យើងត្រូវប្រញាប់ស្រាវចនាទីក្រុងរាម
- ការស្រាវចនាទីក្រុងត្រប់គ្រាន់ធ្វើឱ្យដើមត្រប់ក្រុង ធម៌ផ្ទា ដែលមិនភ្លើនិងមានរាយមិនលួយជាដើម
- ដោះសាដ់ស្រាវចនាទីក្រុងពេលល្អាច វាបង្គិច្ឆំណាំរហ័សរលួយប្រសាក់រាយអាចងារប់ដើម
- យើងត្រូវស្រាវចនាទីក្រុងបុបញ្ញលទីកាមរងនៅពេលត្រីក។



បញ្ញលទីកាមចង្គរង





## ៤. ៣. ការកាត់ស្សីក ខ្លួនដោតចំណារ

- កាត់ស្សីកដោតខាងក្រោម ( ជិតគល់ ) និងស្សីកចាស់ចេញពីដើម
- កាត់ខ្លួនទិបដុះពន្លកចេញពីដើម ចាប់ពីគល់រហូតដល់ខ្លួនដែលចេញធ្លាផ្ទាយព្រះ។ មិនត្រូវទុកខ្លួនឱ្យដុះប្រើនពេកទេ ព្រោះវាអាចទាក់ទងដល់ការដុះលួយតាមស់ និងការផ្តល់ទិន្នន័យរបស់ជំណាក់ត្រប់ ហេតុនេះចាំបាច់យើងត្រូវកាត់មេកខ្លួនចេញខ្លួន និងមិនត្រូវទុកខ្លួន ឱ្យដុះដែងហើយ ទិបកាត់នោះទេ ពីព្រោះវានឹងធ្វើឱ្យដើមត្រប់ចុះខ្សាយបន្ទាប់ពីកាត់ខ្លួននោះចេញ។
- បន្ទាប់ពីដំកូនបាន១០ថ្ងៃ ៥ថ្ងៃត្រូវដាក់ដឹងលំតាមដើមនីមួយៗបុចងខ្សែកំបាន។



ដើមត្រប់ងាយដូល  
នៅពេលមានខ្សែល  
និងពេលកំពុងមាន  
ធ្វើប្រើន ប្រសិនបើ  
យើងមិនបានដោត  
បង្កាលទៅបានដើម  
នីមួយៗទេ។





- \* ផែប្រយោជន៍នៃការកាត់ខ្ពស់ និងដាក់បង្ហានទម្រៃះ
- ធ្វើយុវជិះមជុះបានលើវា
- ធ្វើយុវជិះមស្រលេះ មានខ្សោល ពន្លឹះថ្មីថ្មីចូលក្នុងចម្ងារត្រប់បានគ្រប់គ្រាន់ នៅៗយើងកំអាចកាត់បន្ទូយដំឡើ និងសត្វលិតចំងក្នុងចម្ងារបានមួយចំនួន ដួងដែរ។ ជាតិសេសជិះមត្រប់រឹងមាំ ប្រមូលដែលបានយូរ។

#### ៤. ការសម្ងាត់ស្អោះ

- ស្អោះជាដែមប្រកសត្វលិតចំង និងជំងឺភាពព្យាពដល់ជំណាំ។ ការទុកបុករយើតយ៉ាវសម្ងាត់ស្អោះក្នុងចម្ងារត្រប់រាងយកើតដំឡើ សម្បរសត្វលិតចំងបំផ្តាល់ជំណាំត្រប់។ កត្តានេះហើយដែលកសិករប្រមូលដែលត្រប់បានតិចពេញចំណាយចិត្តច្បាស់ប្រចាំថ្ងៃ។ ដូច្នេះយើងត្រូវសម្ងាត់ស្អោះថ្មីថ្មីតាមចន្លោះនេះ និងក្នុងចម្ងារជាប្រចាំដើម្បីកម្នាត់ជិះម្នាក់ជិះម្នាក់នេះទេ។

#### ៥. ឧំនើ និលសត្វលិតចំងត្រប់

##### ៥.១ ជំនឿ

###### ក. ជំនឿបាត់តេវីល (Bacteria Wilt)

បាត់តេវីលបង្កើជំនឿនេះ

រស់នៅក្នុងជីបានយ៉ាងយូរ។ នៅពេលណានឹងនៅជីប្រាក់ដើម្បីត្រូវបែងបានសំណើមខ្ពស់ ហើយបិរិយាកាសមានសិកុណ្ឌភាពខ្ពស់ ចំមទៀតនៅជំនឿនេះនឹងចាប់ធ្វើមភាពព្យាពជំណាំយ៉ាងឆាប់របាំស។

រាជសញ្ញាដំឡើនេះ យើង





តាមរយៈសញ្ញានៅលើដើមត្រប់មានស្តីកស្របពេន នៅពេលចៀង ហើយនៅពេលយប់ស្តីកនោះមានសភាពស្រស់ផ្សេតារ យើងអាចដឹងពីវត្ថុមានដំឡើនេះ បានយ៉ាងច្បាស់ ដោយកាត់ដើមដែលស្របពេនស្តីក យកទៅជាក់ក្នុងទីកច្ចារ ហើយសិនយើងយើងយើងមានសែសរស់អំណូតចេញពីដើមដូចដោយនោះបញ្ចាក់ បានចាត់ដើមត្រប់ដែលស្របពេន គឺបង្កើតឱ្យជាក់តែវីស។

### ❖ វិធីការរារ

- ត្រួតពិនិត្យបណ្តុះគ្រាប់ដែលត្រានដំឡើនេះ
- ប្រើពួនិនីងជីថាក់តែវីស
- ជាំដំណាំឆ្លាស់លើដីតែម្ខយ ហើយធ្វែរសវាងជាំដំណាំ ម្រួស ត្រប់បង់ចោះបន្ទូលើដីតែម្ខយ
- ចាសបណ្តុះ បុកនោងបណ្តុះក្នុងត្រប់មិនត្រូវជាក់ជាប់នីងដី
- ប្រមូលការកសំណាល់ជាំណាំ ដែលកែតិកដំឡើនេះទៅជួរចេញខ្លួន ពីចម្ងារ
- រងជាំដែលកែតិកដំឡើនេះប្រភេទនេះមិនត្រូវបង្កួរទីកច្ចារឡើងឡើតទេ ពីច្រាប់វាអាចនាំដំឡើនេះ ឆ្លងទៅរងជាំដោយឡើត។

### ៤.២. សត្វូលិតចិត្ត

#### ក. រូយស (White fly)

រូយសជាតុកៗស្តីកពីដើមម្ខយឡើត។ នៅពេលវាជាតុកៗស្តីកត្រប់ណាតដែលមានដំឡើនោះរូយសបានបិតមកជាម្ខយមេរាត (វីស) នៃដំឡើនោះ ហើយវានឹងដោរីយដំណាំដោយឡើត នៅពេលណារូយសនេះបានជាតុកៗស្តីកត្រប់បន្ទាប់។ ហើយនេះហើយទីកដំឡើនេះ ឆ្លងពីដើមត្រប់ម្ខយឡើតដើមត្រប់ម្ខយឡើតពាសពេញចម្ងារយ៉ាងឆាប់រហ័ស។






រោគសញ្ញាជំណាំត្រប់ ដែលមានជំងឺដោយសរុយសជាមួកចម្លងជំងឺពីជំណាំ  
ធ្វើដោយទេរ៉ា



មេរុយសពេញវិយ



មិនត្រូវយកកូនត្រប់មានជំងឺ  
ឡាចំឡេ

\* វិធីការពារ

- \* ត្របច្ចាលបណ្តុះកូនត្រប់ជាមួយសំណាន់ការពារសត្វលិក
- \* គួរជាំប្រើគម្របប្រាសីកត្របដី





- ជំត្រប់ឱ្យរដ្ឋូល
- ធ្វើសវាងជំកុនត្រប់ដែលមានជំងឺ
- កម្មាត់ស្សាន់ និងជំណាំដែលបានប្រើប្រាស់ក្នុងចម្ងាយ
- យកច្បាំច្បាមេច្បូហ្មាម (Thiamethoxan) លាយជាមួយទីកស្រាចល់  
កុនត្រប់មុនពេលយកទៅជំ
- កប់ចោលកាកសំណាល់ជំណាំនៅសល់បន្ទាប់ពីប្រមូលផលហើយ

#### ❖ វិធីកំចាត់

- ដកដើមដែលកែតជំងឺនេះយកដុំតចោល
- ត្រួសវិសច្បាំកម្មាត់សត្វលិតណាមួយប្រើឆ្លាស់គ្មានយនឹងទីកស្តិត  
ហើយបានឲ្យនៅពេលត្រជាក់ដូចជាឃាន៖ ច្បាំច្បាមេច្បូហ្មាម (Thiamethoxam) ច្បាំ  
អីមិជាក្បរព្រីដ (Imidacloprid) ច្បាំជាយណ្តាតីហ្សាត់ (Dinotefuran) ច្បាំ  
អេម៉ាមិចទីន (Emamectin) ឬ ច្បាំបុយប្បូហ្សីន (Buprofecine)។

#### ២. ដង្គុវេចាន់ដ្ឋី និង សិរីនេីម (Eggplant Fruit and shot Borer)

មេអំបោដង្គុវេនេះតែងពងជាក់ដ្ឋីកខាងក្រោមស្តិក លើផ្ទា និងដើមជាកយ។ បុជាក្រុម បន្ទាប់ពីពងឆ្លាស់ជាកុនដង្គុវេ វានឹងចោះចូលក្នុងត្រូយធ្វើឱ្យដើមត្រប់ស្រពេន បុកុនទើបឆ្លាស់ ចោះចូលក្នុងកិបត្រប់ខ្លួនសិបំផ្តាយឲ្យដ្ឋីនេះ។



ត្រូយត្រប់ស្រពេនជោយសារ  
ដង្គុវេសិរីនេីម





កូនដង្គុរសិរីដែីមកំពុងបំផ្លាយត្រូយត្រប់

### \* វិធីការពារ

- ប្រើប្រាស់កគ្របរងជាំដើម្បីកាត់បន្ថយពួកដង្គុរកូនដី
- ភ្លាមី និងហាលីរានគ្រប់គ្រាន់អាចកម្លាត់ខិកខ្សែ បុណ្ណោះប្រកេឡន់

### នៅក្នុងដី

- ជាំត្រប់ឱ្យរដ្ឋឹល
- កាត់ស្អីក និងខ្សែងចេញពីដើមមេ
- ដោតបង្កាលទប់ដើមកុធផ្ទៃលប្បទេត





## \* វិធីកម្មាត់

- កាត់ដែន និងត្រូយដែលបានបំផ្លាយដោយដែនដុរាយកទៅដុត បុកប៉ែល។ បើទុកដែន និង ត្រូយទាំងនេះ ក្នុងចម្ងារ នៅពេលដែនដុរាយនឹងលួតលាស់ជំជាត់ជាមេហ៊បោ ហើយពងជាក់ត្រប់កាន់តែប្រើបានជាងមុន។
- បែនក្នុងដែន និងពងជាប់ដោយដែលបំផ្លាយដែលបានបំផ្លាយពីដើមត្រប៉ែល។
- បានបំផ្លាយដែនដុរាយនឹងលួតលាស់ទៅបានប្រសិទ្ធភាពខ្ពស់។ យើងអាចប្រើសវិសថ្វាតំពុលកសិកម្មុណាមួយយកមកបានបំផ្លាយដែលត្រជាក់ដូចជា៖ ថ្វាំក្រីរីហ្មុសលាយជាមួយសិទ្ធិមេឡ្តើន (Chlorophyrifos + cypermethrin) ថ្វាំបីរីនីល (Fipronil) ថ្វាំបាក់សីលូសសូវីនដៃវីនសី (Bacillus thuringiensis) ឬ ថ្វាំអង់ត្រានីលិកឌីយ៉ាមីដ (Antbranilic Diamides)។

## គ. ពីងពាងក្រហម (Red spider mites)


វាបំផ្លាយខ្សោះនៅលើដំណោះត្រប់មេស ម្រេះ ឱឡើក ត្រសក់ និង ប៉ែងធោះ។ សត្វលិតចំងារនេះបង្ហិញស្តីកចំណាស់របស់ត្រប់ឡើងខ្សោច។ វាកៅតមានខ្សោះនៅពេលអាកាសធាតុក្នុងស្អែក។



ពីងពាងក្រហម (Red spider mites)

ពីងពាងក្រហម (រូបភាពរបស់វាតុចង្វែងដែលយើងពិចាកមិលយើងនិងក្នុកណាស់)





ស្សីកនិងផ្លូតប់បំផ្តាញយសារ  
ពីងពាងក្រហម

#### \* វិធីការរាយ

- គ្រែទិន្នន័យមើលពីងពាងក្រហមឱ្យបានឡើងទាត់នៅក្រាមស្សីកគ្រប់
- កាត់ស្សីកពីងពាងក្រហមបំផ្តាញចេញពីចម្លារ និងប្រមូលដុតថាលេ
- បាយ់ស្សីកស្អោះ មេស ឬ ឱិមស រក្សាទិទាំងនេះគឺប្រភពសម្រាប់ជំ  
ជាថ្នាំពុលធ្វើជាតិ។

#### \* វិធីកំចាត់

- បាយ់ច្នាំកសិកម្មពីខាងក្រាម និងខាងលើផ្លូស្សីក ហាយជាមួយនឹង  
ទីកស្សីកដូចជា៖ ច្នាំ អូមីជាក្នុកីដ្ឋី ( Imidacloprid ) ច្នាំអាបាមិចទីន ( Abamectin )  
ច្នាំភីរីជាបិន ( Pyridaben ) ។





## ឃ. សត្វត្រីប៊ុំ (Thrips palini warng)

- ត្រីបប្រភេទនេះ វាសីបំផ្តាល្យស្ទើតែគ្រប់មុខដំណាំ ក្នុងនោះមានជូចជាប់ដំណាំមេស ឱន្ឍីក មិនធនេង ត្រសក់ជាដើម ។ល។

ចំពោះដំណាំគ្រប់ត្រីប វាចូលចិត្តបំផ្តាល្យលើស្ទើក ហើយស្ទើកដែលទទួលនូវការបំផ្តាល្យ វាតាប់ប្រពណ៌ពីពណ៌រំបែក ឡាតាតណ៌ពីប្រាក់នៅផ្លូវស្ទើកដែក ឱងក្រាម ពិសេសតាមបណ្តាយទ្រនុងស្ទើកដែកកណ្តាល និងសរស់នៅ។

ពេលមានការបំផ្តាល្យដែលធ្លីនៅថ្ងៃ ធ្វើឱ្យស្ទើកគ្រប់ប្រពណ៌ពីពណ៌រំបែក ឡាតាតណ៌លើឯង និងត្រូវតាមជាដើម។



សត្វត្រីប (Thrips palini warng)

### វិធានការគ្រប់គ្រង់

- ក្នុរ់ដៃសវាងការដំណុំ៖ នៅក្នុងមានត្រសក់ ពីព្រោះសត្វត្រីប វាចូលបំផ្តាល្យដំណាំគ្រសក់ ។ តែបើដំនោជិតត្បាត់ នោះវាសីបំផ្តាល្យដំណាំគ្រប់ជាប់ដំណាំគ្រសក់។

- បើមានលទ្ធភាពអាចដំក្នុងផ្ទះសំណាល់ បុង្ហោះកញ្ញាក់ និងក្រាលឆ្លាស្ទើកជាដើម

- ប្រើពុកប្រជាផីរ ដើម្បីឱ្យវាសីពុកត្រីបប្រភេទនេះ

- ប្រើប្រាស់អន្តាក់សិតពណ៌ខ្សោរ ដើម្បីតាមដានការកែតន្លូវរំភ្លើមាន





## ពណ៌កសត្វមមាប


- ប្រើប្រាស់តម្របដី និងសម្ងាត់ទាំងឡាយណាដែលមានចំណាំងផ្ទាតកក្នុងមមារ ដើម្បីកាត់បន្ថយពីពណ៌កត្រឹប
- ប្រើប្រាស់ថ្នាំពុលកសិកម្ម ជាជម្រើសចុងក្រាយ តែត្រូវប្រើតែថ្នាំណាដែលមិនមានជាតុពុលខ្សោះ ( ខ្សោះដែលមានរណ្តាលក្រហម ) ។

### ឯ. ធម្មរម្បស្តីក (Leaf roller)

- ធម្មរម្បស្តីក ជាប្រភេទសត្វលិតបំផ្តាល់លើជំណាត់ប្រើនប្រភេទ ប៉ុន្មែនប្រភេទជំណាត់ដែលទទួលនូវការបំផ្តាល់ប្រើនជាងគេតីប្រភេទជំណាត់ក្នុងត្រូសារសុឡានាស់ ( Solanaceae ) ។

ធម្មរម្បស្តីកលាស់ពេញលក្ខណៈវាសំង់ខ្ពស់ និងវិវឌ្ឍនៅជាទីកខ្សោះក្នុងរម្បស្តីក។ ក្នុងជំណាត់កំកាលជាទីកខ្សោះនេះវាគ្រូវរយៈពេលពី៣-១០ថ្ងៃ។

ធម្មរម្បស្តីក មានភាងច្រនេះ ហើយសំង់នៅខាងក្នុងរម្បស្តីក។ ស្តីកដែលទទួលនូវការបំផ្តាល់ ត្រូវបានប្រព័ណិតពីថែទាំជាពណ៌ក ហើយស្របន និងនៅជំណាត់ចុងក្រាយធ្វើឱ្យដើមត្រូវប់ស្តីក និងស្តីកតែម្បង។



ធម្មរម្បស្តីក (Leaf roller)





## ៤. មមាចខ្សែ (Leaf hopper)

កុនឆ្លាស់និងមេពោរីយមមាចខ្សែបានជញ្ជាក់រួចរសស្តីកត្រប់ ហើយវាបានធ្វើឱ្យស្តីកត្រប់ពណ៌លើផ្ទះគេ (ផែនគេមស្តីក) វិញដើរីងលើ និងធ្វើឱ្យដើមត្រប់មិនអាចលើតាមបាន។



កុនទីបឆ្លាស់ និងមេពោរីយ  
មមាចខ្សែ



ស្តីកត្រប់បំផ្តាញដោយសារមមាចខ្សែ

### វិធីការពារ

- គ្របច្បាលបណ្តុះកុនត្រប់ជាមួយសំណាន់ការពារសត្វលិត
- គូរដាំប្រើគ្រប់ប្រចាំស្តីកត្រប់ដី
- ជាំត្រប់ឱ្យរដ្ឋឹក
- ដៃសវាងជាំកុនត្រប់ដែលមានជំងឺ
- កម្មាត់ស្អាត និងជំណានជ្រកវាទេញពីកុងចម្បារ
- ក្រោមច្បាស់ថ្វាមេចូប្បាម (Thiamethoxam) មុនពេលយកកុនត្រប់ទៅដាំ

- កប់ពោលកាត់សំណាល់ជំណានបន្ទាប់ពីប្រមូលដលហើយ

### វិធីកម្មាត់

- ដែកដើមដែលកែតិតជំងឺនេះយកកប់ពោល
- ក្រើសរើសច្បាស់កម្មាត់សត្វលិតណាមួយប្រើឆ្លាស់ត្រូវបាយ និងទីកស្តីក





ហើយបាន់នៅពេលត្រជាក់ដូចជា៖ ថ្វាំប្បុហ្មណុហ្មស (Prefenofos) ថ្វាំឡាកែវក្រីន (Lambda Cyhalothrin) ថ្វាំអុមិជាក្តិ (imidacloprid) ថ្វាំអាបាមិចទីន (Abamectin) ។

## ១០. គារប្រឡងផលិតផល

- គួរបែនធ្វើត្រប់នៅពេលត្រីកនោះបន្ថែមចារក្សារសជាតិ និងមានទម្លៃថ្មី
- ជាក់ធ្វើក្នុងសម្បារដែលមានធ្វើរលាងដើម្បីធ្វើសវាងការកកិត និងជាក់ធ្វើសវិសនៃធ្វើត្រប់ដែលល្អ ជាក់ដោយទឹកកីឡាដីធ្វើត្រប់ដែលមានដង្គរសី
- ចង់ប្រកាសធ្វើត្រប់ត្រូវមាននន្ទុច្បាប់ដើម្បីមានខ្សោយបែងចុះកំខុសត្រូវស្ថាក។





## ឯកសារមេដៃ

១. សៀវភៅណែនាំស្តីពីផលិតកម្មដំណោះស្រាយកជ្ឈានជួញជ្លាយកសិកម្ម
  - សហការជាមួយក្រុមហ៊ុន East-West Seed International , ២០១៥
២. បច្ចេកទេសដំបន់ អគ្គនាយកជ្ឈានកសិកម្ម, ២០១៣
៣. បច្ចេកទេសដំបន់ សម្រាប់មន្ទីរជួញជ្លាយកសិកម្ម, ២០១១
៤. កូនសៀវភៅដំណោះស្រាយកជ្ឈានជួញជ្លាយកសិកម្ម, ២០០៣





ក្រុមការងារចំនួនក្រសួង ក្នុងសេវាបច្ចេកទេសកសិកម្ម ស្ថិតិជិជីក្រប់ដៃន សង្ឃឹមថា ការបានពុម្ព ធ្វើរាយក្នុងសេវាបច្ចេកទេសកសិកម្ម ជាលើកទី១នេះ ពីតជាដោលការខ្លះចន្ទាន់ ទាំងបច្ចេកទេស រូបនាព និងអភិវឌ្ឍន៍ ជាចិនាគានទូរូប រាល់ការខ្លះខាតទាំងនេះ ក្រុមការងារយើងខ្សោយ សង្ឃឹមថា និងទន្លេបាននូវការដូចស្រីកលីអ បំពេញបៀនុម ពីសំណាក់ប្រើយើមត្រូវការប្រើប្រាស់ក្រប់មិនដោយ រាល់ការកែលំអនាំងអនុវត្តន៍ ក្រុមការងារយើងខ្សោយ និងយកទៅចំនួនក្រសួងសម្រាប់ការបានពុម្ពធ្វើរាយជាលើកទី២បន្ថែមទៀត។



**អាសយដ្ឋាន** : ផ្ទះលេខ២០០ មហាវិថីព្រះនរោត្តម សង្កាត់នគ្គបាលកំ  
ខណ្ឌចម្ងាយមន រាជធានីភ្នំពេញ

**ទូរសព្ទលេខ** : ០១២ ៩៩ ៦៨ ៩៧/០៩៨ ៩៨ ២២ ៨៩

**ទូរសារលេខ** : ០២៣ ២១ ០៩ ៤៨

**Facebook** : នាយកដ្ឋានសុវត្ថិភាពសាធារណៈ/Department of Agricultural Extension

**គេហទំនាក់ទំនង** : <http://www.maff.gov.kh>